



ព្រះរាជក្រម

យើង

ក្រុមប្រឹក្សារដ្ឋបាល	
អគ្គលេខាធិការរដ្ឋ	
ចល	លេខ: ៤១៣
	ថ្ងៃ: ៧៧ ទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២០
	ម៉ោង: ១៦:៣០

នស/រកម/១១២០/ ០៧៧០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឱ្យប្រើ

ច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៤ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖



**ច្បាប់
ស្តីពី**

**ការគ្រប់គ្រង ការប្រើប្រាស់
និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ**



៤. ទ្រព្យទាំងឡាយដែលត្រូវបានដាក់ឱ្យដំណើរការសម្រាប់សេវាសាធារណៈ ជាអាទិ៍ សាលារៀន ឬអគារសិក្សាសាធារណៈ អគាររដ្ឋបាល មន្ទីរពេទ្យសាធារណៈ។

៥. ទ្រព្យទាំងឡាយដែលបង្កើតជាដែនបម្រុងធម្មជាតិការពារដោយច្បាប់។

៦. បេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌបុរាណវិទ្យា បុរាណស្ថាន រមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្ត្រ សំណង់ប្រវត្តិសាស្ត្រ។

៧. អចលនទ្រព្យផ្សេងទៀត ដែលជាកម្មវត្ថុនៃការប្រើប្រាស់ជាប្រយោជន៍សាធារណៈ ឬសេវាសាធារណៈ ឬកំណត់ដោយបទប្បញ្ញត្តិគតិយុត្តជាធរមាន។

មាត្រា ១១ .-

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាចលនទ្រព្យ គឺជាទ្រព្យសម្បត្តិ ដែលមានលក្ខណៈជាប្រយោជន៍សាធារណៈ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ សិល្បៈ បុរាណវិទ្យា វិទ្យាសាស្ត្រ ឬបច្ចេកវិទ្យា ជាអាទិ៍ សិលាចារឹក សាស្ត្រាស្ថិតិករឹក បណ្ណសារ សម្បត្តិយ។

**ផ្នែកទី៣
របបគតិយុត្តនៃទ្រព្យសម្បត្តិរដ្ឋ**

មាត្រា ១២ .-

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ពុំអាចជាកម្មវត្ថុនៃការលក់ ដូរ ការដាក់ប្រាក់កាត់ ប្រទានកម្ម អច្ឆ័យទាន សម្បទានដី បែរអូស និងពុំមានអាជ្ញាយុកាល។

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ អាចជាកម្មវត្ថុនៃការជួល ការធ្វើសម្បទានហេដ្ឋារចនាសម្ព័ន្ធ និងសម្បទានគ្រប់គ្រងសេវាសាធារណៈ លើកលែងតែទ្រព្យសម្បត្តិ ដែលមានលក្ខណៈជាបេតិកភណ្ឌវប្បធម៌ជាតិ។

វិធាននិងនីតិវិធីនៃការជួល ការធ្វើសម្បទានហេដ្ឋារចនាសម្ព័ន្ធ និងសម្បទានគ្រប់គ្រងសេវាសាធារណៈ ត្រូវកំណត់ដោយអនុក្រឹត្យ។

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលបាត់បង់ផលប្រយោជន៍សាធារណៈ ឬលែងជាកម្មវត្ថុនៃការបម្រើសេវាសាធារណៈ អាចក្លាយជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដោយអនុលោមតាមនីតិវិធីនៃការធ្វើអនុប្បយោគ ដូចមានចែងក្នុងផ្នែកទី៤ នៃជំពូកទី៤នៃច្បាប់នេះ។

មាត្រា ១៣ .-

ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ អាចជាកម្មវត្ថុនៃការចាត់ចែង ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

**ជំពូកទី៣
ក្របខ័ណ្ឌស្ថាប័ន
ផ្នែកទី១
អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ**

មាត្រា ១៤ .-

រាជរដ្ឋាភិបាល មានសមត្ថកិច្ចគ្រប់គ្រង ប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ នៅក្នុងនិងក្រៅព្រះរាជាណាចក្រកម្ពុជា ដោយអនុលោមតាមរដ្ឋធម្មនុញ្ញនិងច្បាប់ជាធរមាន។

កិច្ចការលើកិច្ចនិងហិរញ្ញវត្ថុ បំពេញមុខងារជាអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ដឹកនាំគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋដោយមានភារកិច្ចដូចខាងក្រោម៖



- រៀបចំក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ
- សម្របសម្រួល ជំរុញ និងណែនាំដល់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
- ផ្សព្វផ្សាយ ណែនាំ និងជំរុញការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋដល់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ
- ពិនិត្យនិងផ្តល់យោបល់លើការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ជូននាយករដ្ឋមន្ត្រី ពិនិត្យនិងសម្រេច
- ត្រួតពិនិត្យ ធ្វើសវនកម្ម និង/ឬអធិការកិច្ចលើការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋរបស់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ
- រៀបចំរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពនៃការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ជូននាយករដ្ឋមន្ត្រី
- ដឹកនាំដោះស្រាយបញ្ហាពាក់ព័ន្ធការរំលោភបំពានលើទ្រព្យសម្បត្តិរដ្ឋ ដោយរាយការណ៍ជូននាយករដ្ឋមន្ត្រី។

ផ្នែកទី២

អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ

មាត្រា ១៦ .-

ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ ដទៃទៀត ជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដែលមានភារកិច្ចដូចខាងក្រោម៖

- គ្រប់គ្រងនិងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ តាមបទប្បញ្ញត្តិគតិយុត្តជាធរមាន ប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវ នៅចំពោះមុខអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងរាជរដ្ឋាភិបាល
- រៀបចំចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតក្រោមការកាន់កាប់របស់ខ្លួនឱ្យបានត្រឹមត្រូវស្របតាមប្បញ្ញត្តិនៃច្បាប់នេះ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
- រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតក្រោមការកាន់កាប់របស់ខ្លួន ដើម្បីដាក់ជូនអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋឱ្យបានត្រឹមត្រូវស្របតាមប្បញ្ញត្តិគតិយុត្តជាធរមាន
- រៀបចំរបាយការណ៍វឌ្ឍនភាពនិងបញ្ហាប្រឈមនៃការគ្រប់គ្រងនិងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ជូនអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ពិនិត្យនិងដោះស្រាយ
- ចាត់ចែងធ្វើសវនកម្មផ្ទៃក្នុងតាមការដាក់ស្នែងលើការគ្រប់គ្រងនិងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ តាមការស្នើសុំពីអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- លើកសំណើសុំចាត់ចែងនិងជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋជូនអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឬរាជរដ្ឋាភិបាល
- ពិនិត្យនិងដោះស្រាយបញ្ហាពាក់ព័ន្ធការរំលោភបំពានលើទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតក្រោមការកាន់កាប់។

ជំពូកទី៤

ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ

ផ្នែកទី១

ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

មាត្រា ១៧ .-

ទ្រព្យសម្បត្តិរដ្ឋ ត្រូវចុះបញ្ជីនៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមវិធាននិងនីតិវិធី ដែលកំណត់ដោយ



(Handwritten mark)

អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនិងទ្រព្យសម្បត្តិដែលទទួលបានពី ហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍ ហិរញ្ញប្បទានថវិកាជាតិ និងហិរញ្ញប្បទានពីគម្រោងវិនិយោគភាពជា ដៃគូរវាងរដ្ឋនិងវិស័យឯកជន ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន។

ផ្នែកទី២

វិធាននិងនីតិវិធីនៃការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ

មាត្រា១៨ .-

ទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវបានប្រគល់ឱ្យអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវកាន់កាប់និងប្រើប្រាស់ ដោយ អនុលោមតាមប្រភេទនៃទ្រព្យសម្បត្តិរដ្ឋ ដើម្បីធានាកិច្ចដំណើរការការងារជាផលប្រយោជន៍សាធារណៈ និង/ឬ សេវាសាធារណៈក្រោមសមត្ថកិច្ចនៃស្ថាប័នរបស់ខ្លួន។

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវកាន់កាប់និងប្រើប្រាស់ ដោយអនុលោមតាមគោលបំណងនៃការប្រើប្រាស់ ប្រយោជន៍សាធារណៈឬសេវាសាធារណៈ ដោយត្រូវមានលក្ខណៈបណ្តោះអាសន្ន មិនទៀង និងអាចដកហូតវិញបាន។

ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ត្រូវកាន់កាប់និងប្រើប្រាស់ ដោយអនុលោមតាមវិធាននិងនីតិវិធី ដែលអនុវត្តចំពោះ ទ្រព្យនោះ។

មាត្រា១៩ .-

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលត្រូវបានប្រគល់ឱ្យបុគ្គលឯកជនតាមរយៈការជួល សម្បទាន ហេដ្ឋារចនា សម្ព័ន្ធ ឬសម្បទានគ្រប់គ្រងសេវាសាធារណៈ មិនត្រូវបង្កឧបសគ្គដល់គោលបំណងនៃការប្រើប្រាស់ប្រយោជន៍សាធារណៈ ឬសេវាសាធារណៈ។

ការកាន់កាប់និងការប្រើប្រាស់ លើដីក្នុងតំបន់ការពារធម្មជាតិឬក្នុងតំបន់ដីព្រៃឈើគ្រប់ប្រភេទ ដែលជាទ្រព្យ សម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវមានការឯកភាពជាមុន ពីអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ។

មាត្រា២០ .-

អ្នករាជការសាធារណៈ ដែលជាអ្នកបម្រើសេវាសាធារណៈ អាចត្រូវបានអនុញ្ញាតឱ្យស្នាក់នៅជាបណ្តោះអាសន្ន ក្នុងគេហដ្ឋានឬអគារស្នាក់នៅ ដែលជាទ្រព្យសម្បត្តិរដ្ឋ ដោយត្រូវដកហូតវិញនៅពេលបញ្ចប់ពីមុខតំណែង។

បែបបទនិងលក្ខខណ្ឌនៃការអនុញ្ញាតឱ្យស្នាក់នៅនេះ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មាត្រា២១ .-

អ្នករាជការសាធារណៈ ដែលត្រូវបានអនុញ្ញាតឱ្យកាន់កាប់និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋដែលជាចលនទ្រព្យ នឹងត្រូវដកហូតវិញនៅពេលបញ្ចប់ពីមុខតំណែង។

បែបបទនិងលក្ខខណ្ឌនៃការអនុញ្ញាតឱ្យកាន់កាប់និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋដែលជាចលនទ្រព្យ ត្រូវកំណត់ ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា២២ .-

អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដែលបានទទួលសិទ្ធិកាន់កាប់និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ត្រូវមានកាតព្វកិច្ច ថែរក្សានិងកែលម្អទ្រព្យសម្បត្តិរដ្ឋ ដើម្បីធានាមិនឱ្យបាត់បង់ឬខូចខាត ដោយត្រូវរក្សាទាំងបរិមាណនិងគុណភាពនៃ ទ្រព្យសម្បត្តិទាំងនោះ ឱ្យបានល្អតាមបទដ្ឋានបច្ចេកទេស លើកលែងតែការសឹករេចខ្ចាតឬករណីប្រធានសក្តិ។

ការកាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងនោះបាត់បង់ឬចុះតម្លៃ មិនអាចប្រើប្រាស់បានឬប្រើប្រាស់មិនបានយូរ ត្រូវ ប្រើប្រាស់តាមបញ្ជីចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ តាមបទប្បញ្ញត្តិដូចមានចែងក្នុងផ្នែកទី៨ ជំពូកទី៦



100/

មាត្រា ២៣ .-

អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដែលបានទទួលសិទ្ធិកាន់កាប់និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ត្រូវមានកាតព្វកិច្ចថែរក្សាការពារ អភិរក្ស និងអភិវឌ្ឍទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែល្អប្រសើរប្រកបដោយចីរភាព។

អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវរៀបចំផែនការថវិកាសម្រាប់ការថែរក្សា ការពារ កែលម្អ និងជួសជុលទ្រព្យសម្បត្តិរដ្ឋ ដែលស្ថិតនៅក្រោមការកាន់កាប់និងប្រើប្រាស់របស់ខ្លួន ដោយបញ្ចូលទៅក្នុងគម្រោងចំណាយនៃផែនការថវិកាប្រចាំឆ្នាំ។

**ផ្នែកទី៣
ការផ្ទេរសិទ្ធិកាន់កាប់និងប្រើប្រាស់**

មាត្រា ២៤ .-

ទ្រព្យសម្បត្តិរដ្ឋ អាចផ្ទេរជូនអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដើម្បីកាន់កាប់និងប្រើប្រាស់ជាប្រយោជន៍នៃការបំពេញមុខងាររបស់ខ្លួន ឬប្រយោជន៍សាធារណៈ ឬបំពេញតម្រូវការសេវាសាធារណៈ។

ការផ្ទេរសិទ្ធិកាន់កាប់និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យ ទៅឱ្យអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវធ្វើឡើងដោយអនុក្រឹត្យ តាមសំណើរបស់អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

ការផ្ទេរសិទ្ធិកាន់កាប់និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យ ទៅឱ្យអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវសម្រេចដោយអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

មាត្រា ២៥ .-

អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ អាចប្រើប្រាស់និងទទួលយកចំណូលពីទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវបានផ្ទេរ។ ការលក់ ការដូរ ការជួល និងការផ្ទេរសិទ្ធិប្រើប្រាស់បន្ត ត្រូវអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ទ្រព្យសម្បត្តិរដ្ឋ ដែលត្រូវបានផ្ទេរទៅឱ្យអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវផ្ទេរមកជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ តាមរយៈអនុក្រឹត្យ ឬការសម្រេចរបស់អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅពេលដែលកម្មវត្ថុនៃការផ្ទេរទ្រព្យសម្បត្តិនោះ ត្រូវបានបំពេញឬលែងជាតម្រូវការចាំបាច់សម្រាប់ជាប្រយោជន៍នៃការបំពេញភារកិច្ចរបស់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ។

មាត្រា ២៦ .-

ទ្រព្យសម្បត្តិដែលទទួលបានតាមរយៈហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូអភិវឌ្ឍ ហិរញ្ញប្បទានថវិកាជាតិ និងហិរញ្ញប្បទានពីគម្រោងវិនិយោគភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដែលប្រើប្រាស់សម្រាប់ដំណើរការគម្រោងប្រកម្មវិធីណាមួយ ត្រូវផ្ទេរមកជាទ្រព្យសម្បត្តិរបស់រដ្ឋនៅពេលដែលគម្រោងប្រកម្មវិធីទាំងនោះត្រូវបានបញ្ចប់ជាស្ថាពរ។ វិធាននិងនីតិវិធីនៃការផ្ទេរមកជាទ្រព្យសម្បត្តិរបស់រដ្ឋ ត្រូវកំណត់ដោយអនុក្រឹត្យ។

**ផ្នែកទី៤
អនុប្បយោគនិងអវិប្បយោគ**

មាត្រា ២៧ .-

អនុប្បយោគ ជាការធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ចំពោះទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដែល៖

- នៅទំនេរ លែងជាតម្រូវការនៃផលប្រយោជន៍សាធារណៈ ឬការផ្តល់សេវាសាធារណៈ
 - បាត់បង់លក្ខណសម្បត្តិក្នុងការបម្រើប្រយោជន៍សាធារណៈ
 - ប្រើប្រាស់ដោយផ្ទាល់ដោយសាធារណជន។
- អនុប្បយោគនៃការផ្ទេរអនុប្បយោគ ត្រូវកំណត់ដោយច្បាប់។



នីតិវិធីលម្អិតនៃការធ្វើអនុប្បយោគ ត្រូវកំណត់ដោយអនុក្រឹត្យ។

មាត្រា ២៨ .-

ការធ្វើអនុប្បយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈ អាចធ្វើទៅបានតែចំពោះ ទ្រព្យសម្បត្តិរដ្ឋទាំងឡាយណា ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់រដ្ឋហើយ។

មាត្រា ២៩ .-

អធិប្បយោគ ជាការធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ មកជាទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ ចំពោះទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលមានតម្រូវការនៃការបម្រើផលប្រយោជន៍សាធារណៈ ឬការផ្តល់ សេវាសាធារណៈ។

វិធាននៃការធ្វើអធិប្បយោគ ត្រូវកំណត់ដោយច្បាប់។

នីតិវិធីលម្អិតនៃការធ្វើអធិប្បយោគ ត្រូវកំណត់ដោយអនុក្រឹត្យ។

ជំពូកទី ៥

លទ្ធកម្មនៃកម្មសិទ្ធិមកជាទ្រព្យសម្បត្តិរដ្ឋ

មាត្រា ៣០ .-

លទ្ធកម្មនៃកម្មសិទ្ធិមកជាទ្រព្យសម្បត្តិរដ្ឋ អាចត្រូវបានធ្វើឡើងតាមរយៈកិច្ចសន្យាលក់ទិញ កិច្ចសន្យាជួរ ប្រទានកម្ម អច្ច័យទាន ទ្រព្យនិទាយាទ ទ្រព្យគ្មានម្ចាស់គ្រប់គ្រង ការអនុវត្តសិទ្ធិពិសេសរបស់រដ្ឋ ការរឹបអូសតាម សេចក្តីសម្រេចស្ថាពររបស់តុលាការ ឬតាមការកំណត់ដោយលិខិតបទដ្ឋានគតិយុត្តជាធរមានផ្សេងទៀត។

មាត្រា ៣១ .-

ការធ្វើលទ្ធកម្មនៃកម្មសិទ្ធិមកជាទ្រព្យសម្បត្តិរដ្ឋ នូវទ្រព្យសម្បត្តិជាចលនទ្រព្យ តាមរយៈកិច្ចសន្យាលក់ទិញ ត្រូវអនុលោមតាមច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធលទ្ធកម្មសាធារណៈ។

ការធ្វើលទ្ធកម្មនៃកម្មសិទ្ធិមកជាទ្រព្យសម្បត្តិរដ្ឋ នូវទ្រព្យសម្បត្តិជាអចលនទ្រព្យ តាមរយៈកិច្ចសន្យាលក់ទិញ ត្រូវអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

មាត្រា ៣២ .-

ការធ្វើលទ្ធកម្មនៃកម្មសិទ្ធិមកជាទ្រព្យសម្បត្តិរដ្ឋ តាមរយៈកិច្ចសន្យាជួរទ្រព្យសម្បត្តិរដ្ឋនិងទ្រព្យសម្បត្តិ ឯកជន ត្រូវអនុលោមតាមបទប្បញ្ញត្តិនៃផ្នែកទី២ ជំពូកទី៦ នៃច្បាប់នេះ។

មាត្រា ៣៣ .-

ការធ្វើលទ្ធកម្មនៃកម្មសិទ្ធិមកជាទ្រព្យសម្បត្តិរដ្ឋ តាមរយៈប្រទានកម្មឬអច្ច័យទាន ត្រូវមានការឯកភាពពីរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

វិធាននិងនីតិវិធីនៃការផ្ទេរនិងទទួលមកជាទ្រព្យសម្បត្តិរដ្ឋ តាមរយៈប្រទានកម្មឬអច្ច័យទាន ត្រូវកំណត់ ដោយអនុក្រឹត្យ។

ការធ្វើលទ្ធកម្មនៃកម្មសិទ្ធិលើទ្រព្យសម្បត្តិដែលទទួលបានតាមរយៈហិរញ្ញប្បទានសហប្រតិបត្តិការពីដៃគូ អភិវឌ្ឍ ហិរញ្ញប្បទានថវិកាជាតិ និងហិរញ្ញប្បទានពីគម្រោងវិនិយោគភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជនមកជា ទ្រព្យសម្បត្តិរដ្ឋត្រូវគោរពតាមបែបបទដែលមានកំណត់ក្នុងមាត្រា២៦ នៃច្បាប់នេះ។

មាត្រា ៣៤ .-

ការធ្វើលទ្ធកម្មនៃកម្មសិទ្ធិលើទ្រព្យនិទាយាទនិងទ្រព្យគ្មានម្ចាស់គ្រប់គ្រង ត្រូវទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ ដោយអនុលោមតាមបទប្បញ្ញត្តិ ដូច មានចែងក្នុងមាត្រា២៧ នៃច្បាប់នេះ។

វិធាននិងនីតិវិធីនៃការផ្ទេរនិងទទួលទ្រព្យនិទាយាទនិងទ្រព្យគ្មានម្ចាស់គ្រប់គ្រង ត្រូវកំណត់ដោយអនុក្រឹត្យ។



129

មាត្រា ៣៥ .-

ការធ្វើលទ្ធកម្មនៃកម្មសិទ្ធិមកជាទ្រព្យសម្បត្តិរដ្ឋ តាមរយៈការអនុវត្តសិទ្ធិពិសេស ត្រូវអនុលោមតាមបទប្បញ្ញត្តិ ពាក់ព័ន្ធអស្សាមិករណ៍និងការអនុវត្តសិទ្ធិបុព្វក្រែ។

មាត្រា ៣៦ .-

ការធ្វើលទ្ធកម្មនៃកម្មសិទ្ធិមកជាទ្រព្យសម្បត្តិរដ្ឋ តាមរយៈការរឹបអូសដោយសេចក្តីសម្រេចស្ថាពររបស់តុលាការ ត្រូវអនុលោមតាមវិធាននិងនីតិវិធីនៃការរឹបអូសមកជាទ្រព្យសម្បត្តិរដ្ឋ។

វិធាននិងនីតិវិធីនៃការរឹបអូសមកជាទ្រព្យសម្បត្តិរដ្ឋ ត្រូវកំណត់ដោយអនុក្រឹត្យ។

ជំពូកទី៦

ការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ

ផ្នែកទី១

ការជួលទ្រព្យសម្បត្តិរដ្ឋ

មាត្រា ៣៧ .-

ការជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវគោរពតាមលក្ខខណ្ឌដូចខាងក្រោម៖

- មិនត្រូវធ្វើឱ្យមានការកែប្រែទិសដៅនៃការប្រើប្រាស់ឬធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិនោះ
- មិនត្រូវធ្វើឱ្យមានការផ្លាស់ប្តូរមុខងារបម្រើប្រយោជន៍សាធារណៈឬសេវាសាធារណៈ។

មាត្រា ៣៨ .-

ការជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ត្រូវធ្វើឡើងតាមរយៈកិច្ចសន្យាឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍ អក្សរ ដោយមានការឯកភាពពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចសន្យានេះ ត្រូវភ្ជាប់ជាមួយនូវសៀវភៅបន្ទុក ដែលកំណត់ពីសិទ្ធិនិងកាតព្វកិច្ចរបស់ភតិកៈ។

កិច្ចសន្យាជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនត្រូវមានរយៈពេលលើសពី១៥ឆ្នាំ និងមានលក្ខណៈបណ្តោះ អាសន្នមិនទៀង ព្រមទាំងអាចដកហូតគ្រប់ពេលវេលា ក្នុងករណីដែលមានតម្រូវការនៃប្រយោជន៍សាធារណៈឬសេវា សាធារណៈ។

កិច្ចសន្យាជួលនិងសៀវភៅបន្ទុកខាងលើ ត្រូវអនុលោមតាមវិធានអប្បបរមា ដែលកំណត់ដោយប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា ៣៩ .-

ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ អាចជាកម្មវត្ថុនៃការជួល តាមរយៈកិច្ចសន្យា ឬកិច្ចព្រមព្រៀងជាលាយលក្ខណ៍ អក្សរ ដែលមានរយៈពេលមិនលើសពី៥០(ហាសិប)ឆ្នាំ។ កិច្ចសន្យាឬកិច្ចព្រមព្រៀងជួលទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលមានរយៈពេលលើសពី៥០(ហាសិប)ឆ្នាំ ត្រូវបន្ថយរយៈពេល ដោយអនុលោមតាមច្បាប់ស្តីពីការអនុវត្តក្រម រដ្ឋប្បវេណី។ កិច្ចសន្យា កិច្ចព្រមព្រៀងនេះ ត្រូវភ្ជាប់ជាមួយនូវសៀវភៅបន្ទុក ដែលកំណត់ពីសិទ្ធិនិងកាតព្វកិច្ចរបស់ ភតិកៈ។

កិច្ចសន្យាជួលនិងសៀវភៅបន្ទុកខាងលើ ត្រូវអនុលោមតាមវិធានអប្បបរមា ដែលកំណត់ដោយប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា ៤០ .-

កិច្ចសន្យាជួលទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលមានរយៈពេលលើសពី១៥ (ដប់ប្រាំ) ឆ្នាំ ត្រូវបង្កើតសិទ្ធិជួល អប្បបរមា ដែលកំណត់សិទ្ធិជូនភតិកៈ ដូចខាងក្រោម៖



Handwritten mark or signature.

- បញ្ជាំ ឬប្រាតិភោគ ឬការដាក់ហ៊ីប៉ូតែក
- ការជួលបន្ត
- កម្មវត្ថុនៃសន្តតិកម្ម
- ការចាត់ចែងផ្សេងៗទៀត ដោយយកថ្លៃ ឬដោយឥតគិតថ្លៃ។

ការអនុវត្តសិទ្ធិខាងលើ ត្រូវមានការយល់ព្រមពីអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋនិងអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

មាត្រា ៤១ .-

វិធាននិងនីតិវិធីនៃការជួលទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ត្រូវកំណត់ដោយអនុក្រឹត្យ។

ផ្នែកទី២

ការលក់ឬការដូរទ្រព្យសម្បត្តិរដ្ឋ

មាត្រា ៤២ .-

ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ អាចជាកម្មវត្ថុនៃការលក់ឬការដូរ ក្នុងករណីដែលទ្រព្យនោះស្ថិតនៅក្នុងភាពទំនេរ ពុំមានការប្រើប្រាស់ឬបាត់បង់ប្រយោជន៍នៃការប្រើប្រាស់ដោយមានកាតព្វកិច្ច ថែរក្សា ការពារ និងអភិវឌ្ឍទ្រព្យសម្បត្តិរដ្ឋស្របតាមច្បាប់នេះ និងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

មាត្រា ៤៣ .-

ការលក់ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជាចលនវត្ថុ ត្រូវសម្រេចដោយអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋលើកលែងតែចំពោះចលនវត្ថុដែលមានតម្លៃខ្ពស់ ត្រូវសម្រេចដោយនាយករដ្ឋមន្ត្រី។

ការលក់ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជាអចលនវត្ថុ ត្រូវសម្រេចដោយនាយករដ្ឋមន្ត្រី។

មាត្រា ៤៤ .-

ការលក់ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ត្រូវធ្វើឡើងតាមសំណើរបស់អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋជូនអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីពិនិត្យនិងសម្រេច ឬលើកយោបល់សុំការសម្រេចពីនាយករដ្ឋមន្ត្រី។

អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវបង្កើតគណៈកម្មការវាយតម្លៃទ្រព្យសម្បត្តិរដ្ឋ ដើម្បីពិនិត្យនិងវាយតម្លៃទ្រព្យសម្បត្តិរដ្ឋ ដែលមានសមាសភាពពីអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

មាត្រា ៤៥ .-

វិធាននិងនីតិវិធីនៃការលក់ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ត្រូវកំណត់ដោយអនុក្រឹត្យ។

ផ្នែកទី៣

ការទិញ ការលក់ ការដូរ ឬការដូរទ្រព្យសម្បត្តិរដ្ឋនៅក្រៅប្រទេស

មាត្រា ៤៦ .-

ការទិញ ការលក់ ការដូរ ឬការជួលទ្រព្យសម្បត្តិរដ្ឋនៅក្រៅប្រទេស ដែលស្ថិតក្រោមការកាន់កាប់និងប្រើប្រាស់របស់ស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស ត្រូវអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះលើកលែងតែមានកិច្ចព្រមព្រៀង សន្ធិសញ្ញាអន្តរជាតិ ឬអនុសញ្ញាអន្តរជាតិ ឬបទប្បញ្ញត្តិច្បាប់នៃប្រទេសដែលទ្រព្យសម្បត្តិនោះតាំងនៅ។

មាត្រា ៤៧ .-

ការដឹកជញ្ជូន អាចប្រគល់សិទ្ធិជូនរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្នុងការសម្រេចលើកលែងតែការលក់ ការដូរ ឬការជួលទ្រព្យសម្បត្តិរដ្ឋនៅក្រៅប្រទេស តាមសំណើរបស់អាជ្ញាធរគ្រប់គ្រងទ្រព្យ



(Handwritten mark)

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អាចធ្វើការជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជា
ចលនទ្រព្យ បន្ទាប់ពីមានការយល់ព្រមពីអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។

រាជរដ្ឋាភិបាល អាចបង្កើតគណៈកម្មការចំពោះកិច្ចដែលដឹកនាំដោយក្រសួងការបរទេសនិងសហប្រតិបត្តិការ
អន្តរជាតិ ដោយមានការចូលរួមពីតំណាងអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីពិនិត្យនិងសម្រេច ឬស្នើសុំការ
សម្រេចពីនាយករដ្ឋមន្ត្រី ចំពោះការទិញ ការលក់ ការដូរទ្រព្យសម្បត្តិរដ្ឋជាអចលនវត្ថុនៅក្រៅប្រទេស។

មាត្រា៤៨ .-

វិធាននិងនីតិវិធីនៃការទិញ ការលក់ ការដូរ ឬការជួលទ្រព្យសម្បត្តិរដ្ឋនៅក្រៅប្រទេស ត្រូវកំណត់ដោយអនុក្រឹត្យ។

**ផ្នែកទី៤
បដិទាន**

មាត្រា៤៩ .-

ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលត្រូវបានបដិទាន ដោយហេតុផលស្របច្បាប់ឬដោយការកាន់កាប់ខុសច្បាប់ពី
បុគ្គលឯកជន ត្រូវឆ្លងកាត់ការធ្វើចំណាត់ថ្នាក់ទ្រព្យសម្បត្តិនិងចុះបញ្ជីទ្រព្យសម្បត្តិរដ្ឋជាមុនសិន មុននឹងដាក់ជាកម្មវត្ថុ
នៃការលក់ ការជួល ប្រទានកម្ម ការផ្តល់សិទ្ធិផលបូកោត ការផ្តល់សម្បទានដីសង្គមកិច្ច ការផ្តល់សម្បទានដីសេដ្ឋកិច្ច
ឬការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងទម្រង់ផ្សេងៗទៀត ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះនិងបទប្បញ្ញត្តិគតិយុត្ត
ជាធរមាន។

មាត្រា៥០ .-

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលត្រូវបានបដិទានដោយហេតុផលស្របច្បាប់ឬដោយការកាន់កាប់ខុសច្បាប់
ពីបុគ្គលឯកជន មិនអាចជាកម្មវត្ថុនៃការលក់ ការដូរ ការជួលរយៈពេលវែង ការផ្តល់សម្បទានដី ឬការផ្តល់កម្មសិទ្ធិ។

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលត្រូវបានបដិទាន អាចជាកម្មវត្ថុនៃការជួលដែលមានរយៈពេលមិនលើស
ពី១៥ (ដប់ប្រាំ) ឆ្នាំ ឬការផ្តល់សិទ្ធិផលបូកោត ឬការធ្វើអនុប្បយោគ។

មាត្រា៥១ .-

វិធាននិងនីតិវិធីនៃបដិទាន ត្រូវកំណត់ដោយអនុក្រឹត្យ។

**ផ្នែកទី៥
សម្បទានដីរដ្ឋ**

មាត្រា៥២ .-

ដីរដ្ឋ អាចជាកម្មវត្ថុនៃការផ្តល់សម្បទានដី ដែលរួមមានសម្បទានដីសេដ្ឋកិច្ចនិងសម្បទានដីសង្គមកិច្ច។
សម្បទានដីសេដ្ឋកិច្ច ជាយន្តការសម្រាប់ផ្តល់ដីឯកជនរបស់រដ្ឋ តាមរយៈកិច្ចសន្យាមួយជាក់លាក់ទៅឱ្យ
សម្បទានិកដើម្បីប្រើប្រាស់សម្រាប់ធ្វើអាជីវកម្មកសិកម្មនិងកសិឧស្សាហកម្ម។
សម្បទានដីសង្គមកិច្ច ជាយន្តការផ្ទេរដីឯកជនរបស់រដ្ឋតាមផ្លូវច្បាប់ ក្នុងគោលបំណងសង្គមកិច្ចដល់ជនក្រីក្រ
ដែលខ្វះខាតដីសម្រាប់សង់លំនៅឋាននិង/ឬធ្វើកសិកម្មជាលក្ខណៈគ្រួសារ។

មាត្រា៥៣ .-

សម្បទានដីសេដ្ឋកិច្ច មិនត្រូវមានរយៈពេលលើសពី៥០ (ហាសិប) ឆ្នាំឡើយ។
សម្បទានដីសេដ្ឋកិច្ច មានទំហំច្រើនបំផុតមិនលើសពី១០ ០០០ (ដប់ពាន់) ហិកតា។ បុគ្គលម្នាក់ អាចទទួលបាន
សម្បទានដីសេដ្ឋកិច្ចច្រើនកន្លែង ប៉ុន្តែទំហំផ្ទៃដីសម្បទានសរុបមិនត្រូវលើសពី១០ ០០០ (ដប់ពាន់) ហិកតាឡើយ។
ការផ្តល់សម្បទានដីសេដ្ឋកិច្ចច្រើនកន្លែងឱ្យបុគ្គលតែម្នាក់ឬឱ្យនីតិបុគ្គលច្រើនប៉ុន្តែគ្រប់គ្រង
ដីសម្បទានដីសេដ្ឋកិច្ចបុគ្គលដដែលៗ ដែលមានទំហំសរុបធំជាងទំហំដែលបានកំណត់នៅកថាខណ្ឌខាងលើនេះ។



Handwritten mark or signature.

មាត្រា ៥៤ .-

សម្បទានដីសេដ្ឋកិច្ច ពុំបង្កើតនូវសិទ្ធិកម្មសិទ្ធិលើដី ជូនដល់សម្បទានិកឡើយ លើកលែងសម្បទាន ដីសង្គមកិច្ច។
សម្បទានដីសេដ្ឋកិច្ច អាចជាកម្មវត្ថុនៃសន្តតិកម្ម សម្រាប់រយៈពេលដែលនៅសល់។
សម្បទានិក ត្រូវទទួលខុសត្រូវចំពោះទំហំដីដែលបានប្រគល់ជូន ដូចមានចែងក្នុងកិច្ចព្រមព្រៀង។ ករណីមាន
ការបាត់ទំហំដីដូចមានចែងក្នុងកិច្ចព្រមព្រៀង សម្បទានិកត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

មាត្រា ៥៥ .-

វិធាននិងនីតិវិធីនៃការផ្តល់សម្បទានដីសេដ្ឋកិច្ចនិងសម្បទានដីសង្គមកិច្ច ត្រូវកំណត់ដោយអនុក្រឹត្យ។

ផ្នែកទី៦

សម្បទានសេវាសាធារណៈ

មាត្រា ៥៦ .-

សម្បទានហេដ្ឋារចនាសម្ព័ន្ធ ជាសម្បទានដែលមានទំនាក់ទំនងនឹងសំណង់ហេដ្ឋារចនាសម្ព័ន្ធ ជាអាទិ៍៖

- ការផលិត ការបញ្ជូន និងការចែកចាយថាមពលអគ្គិសនី
- ហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធដឹកជញ្ជូន មានជាអាទិ៍ ផ្លូវថ្នល់ ស្ពាន អាកាសយានដ្ឋាន កំពង់ផែ ផ្លូវដែក ព្រែកដែក
- ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ
- ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
- ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសម្ភារៈបម្រើឱ្យគម្រោងផ្នែកទេសចរណ៍ មានជាអាទិ៍ រមណីយដ្ឋាន ទេសចរណ៍ សារមន្ទីរ
- ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យឧស្ម័ននិងប្រេង មានជាអាទិ៍ បំពង់បង្ហូរប្រេងនិងឧស្ម័ន
- ប្រព័ន្ធលូ ប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធបូមស្តារ
- ប្រព័ន្ធត្រួតពិនិត្យនិងការគ្រប់គ្រងសំណល់
- ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ពាក់ព័ន្ធនឹងវិស័យសុខាភិបាល វិស័យអប់រំ និងវិស័យកីឡា
- ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យតំបន់សេដ្ឋកិច្ចពិសេសនិងលំនៅឋានសង្គម
- ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យប្រព័ន្ធធារាសាស្ត្រនិងការងារកសិកម្ម
- ហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត ដែលកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងសម្បទានជាធរមាន។

វិធាននិងនីតិវិធីនៃការផ្តល់ ការគ្រប់គ្រង និងការត្រួតពិនិត្យសម្បទានហេដ្ឋារចនាសម្ព័ន្ធ ត្រូវកំណត់ដោយច្បាប់
និងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

មាត្រា ៥៧ .-

សម្បទានគ្រប់គ្រងសេវាសាធារណៈ ជាការប្រគល់សិទ្ធិជូនដល់បុគ្គលឯកជនដើម្បីធ្វើអាជីវកម្មលើទ្រព្យសម្បត្តិរដ្ឋ
ឬសេវាសាធារណៈ ដែលពុំមែនជាសេវាអធិបតេយ្យរបស់រដ្ឋ ក្នុងគោលដៅបម្រើសេវាសាធារណៈជូនសាធារណជន
ប្រកបដោយប្រសិទ្ធភាពនិងសក្តិសិទ្ធិភាព។

ប្រភេទសេវាសាធារណៈ ដែលអាចធ្វើជាកម្មវត្ថុសម្បទានគ្រប់គ្រងសេវាសាធារណៈ មានជាអាទិ៍ ផ្សារ កំពង់ចម្លង
ចំណតរថយន្ត ចំណតជលយាន មជ្ឈមណ្ឌលបែងចែកផលនេសាទ សត្តយាតដ្ឋាន ទឹកនៃឯងដាក់សំរាម សេវាអនាម័យ
និងបណ្តាញបច្ចុប្បន្នសាធារណៈ។



មាត្រា ៥៨ .-

ការផ្តល់សម្បទានគ្រប់គ្រងសេវាសាធារណៈ មិនត្រូវមានរយៈពេលលើសពី១៥ឆ្នាំឡើយ។
វិធាននិងនីតិវិធីនៃការផ្តល់ ការគ្រប់គ្រង និងការត្រួតពិនិត្យសម្បទានគ្រប់គ្រងសេវាសាធារណៈ ត្រូវកំណត់
ដោយអនុក្រឹត្យ។

ផ្នែកទី៧

ការធ្វើប្រទានកម្មទ្រព្យសម្បត្តិរដ្ឋ

មាត្រា ៥៩ .-

ប្រទានកម្មទ្រព្យសម្បត្តិរដ្ឋ ធ្វើឡើងតាមរយៈការសម្តែងធនៈរបស់រដ្ឋប្រគល់ជូនបុគ្គលឯកជននូវទ្រព្យសម្បត្តិ
ឯកជនរបស់រដ្ឋទាំងចលនវត្ថុនិង/ឬអចលនវត្ថុ ដោយមិនយកថ្លៃក្នុងហេតុផលសេដ្ឋកិច្ចនិងសង្គម។

មាត្រា ៦០ .-

ការធ្វើប្រទានកម្មទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជាចលនវត្ថុ ត្រូវអនុវត្តតាមវិធាននិងនីតិវិធី ដែលនឹងត្រូវកំណត់
ដោយអនុក្រឹត្យ។

ការធ្វើប្រទានកម្មទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជាអចលនវត្ថុ ត្រូវធ្វើឡើងតាមរយៈសម្បទានដ៏សង្គមកិច្ច ដូចចែង
ក្នុងផ្នែកទី៥នៃជំពូកទី៦នៃច្បាប់នេះ។

ផ្នែកទី៨

ការជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ

មាត្រា ៦១ .-

ទ្រព្យសម្បត្តិរដ្ឋ ជាចលនវត្ថុនិងអចលនវត្ថុ អាចជាកម្មវត្ថុនៃការជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
ក្នុងករណីទ្រព្យសម្បត្តិរដ្ឋស្ថិតក្នុងស្ថានភាពណាមួយ ដូចខាងក្រោម៖

- ត្រូវបានចាត់ចែង ជាអាទិ៍ លក់ ដូរ ប្រទានកម្ម ឬ
- បាត់បង់ ខូចខាតធ្ងន់ធ្ងរ ចាស់ទ្រុឌទ្រោមប្រើប្រាស់លែងកើត ឬ
- បាត់បង់ ខូចខាតធ្ងន់ធ្ងរ ដោយមូលហេតុប្រធានស័ក្តិ។

វិធាននិងនីតិវិធីនៃការជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ត្រូវកំណត់ដោយអនុក្រឹត្យ។

ផ្នែកទី៩

ចំណូលពីការគ្រប់គ្រងនិងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ

មាត្រា ៦២ .-

ចំណូលពីការគ្រប់គ្រងនិងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ត្រូវបង់ចូលគណនីទោលរបស់ធនាគារជាតិបួគណនី
របស់ធនាគារជាតិ ដោយមិនអាចដកចំណូលនេះមួយផ្នែកណា យកទៅកាត់កងដោយគ្រង់ជាមួយចំណាយ ឬរក្សាទុក
បានឡើយ។

វិធាននិងនីតិវិធីនៃការបង់ចំណូលពីការគ្រប់គ្រងនិងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ត្រូវកំណត់ដោយអនុក្រឹត្យ។

មាត្រា ៦៣ .-

ចំណូលពីការគ្រប់គ្រងនិងការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ អាចត្រូវបានបែងចែកជាប្រយោជន៍ដល់ថ្នាក់ក្រោមជាតិ
តាមការកំណត់របស់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។



[Handwritten signature]

ផ្នែកទី១០
កាតព្វកិច្ចសារពើពន្ធលើការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ

មាត្រា ៤ .-

រាល់ប្រតិបត្តិការនានាដែលមានកំណត់ក្នុងច្បាប់នេះ ជាអាទិ៍ ការជួល ការលក់ ការដូរ ប្រទានកម្មទ្រព្យសម្បត្តិរដ្ឋ សម្បទានដីរដ្ឋ សម្បទានហេដ្ឋារចនាសម្ព័ន្ធ និងសម្បទានគ្រប់គ្រងសេវាសាធារណៈ ត្រូវស្ថិតនៅក្រោមនីតិវិធីនៃរបបសារពើពន្ធជាធរមាន និងទទួលបានការលើកទឹកចិត្តនិងការអនុគ្រោះនានា ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ជំពូកទី៧

សេវាកាតសេវាសាធារណៈ

មាត្រា ៥ .-

សេវាកាតសេវាសាធារណៈ គឺជាបន្ទុកដែលដាក់ទៅលើដីមួយហោប៉ៅបម្រើ ដែលតម្រូវជាភាគពួកកិច្ចឱ្យកម្មសិទ្ធិករ ឬម្ចាស់សិទ្ធិប្រតិបត្តិតាម ក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ ឬផ្តល់សេវាសាធារណៈ ឬដើម្បីធានាដល់ការការពារ ឬអភិរក្សសម្បត្តិបេតិកភណ្ឌ តំបន់ការពារធម្មជាតិ ឬតំបន់អភិរក្សធនធានធម្មជាតិ ឬធានាដល់ការការពារ ឬអភិរក្សទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដទៃទៀត។

សេវាកាតសេវាសាធារណៈ មានលក្ខណៈជាបទបញ្ជាពិសេសដែលកម្រិតសិទ្ធិកម្មសិទ្ធិករឬម្ចាស់សិទ្ធិ លើការកាន់កាប់និងប្រើប្រាស់ដី។ សេវាកាតសេវាសាធារណៈនេះ ត្រូវបានកំណត់ជាអាទិ៍ ជាទំហំរង្វង់គិតពីអង្កត់ផ្ចិតនៃទីតាំងតំបន់ដែលត្រូវការពារឬអភិរក្ស ទំហំទទឹង កម្ពស់គិតចាប់ពីការដាំដើមឈើ ឬសំណង់ផ្សេងៗ។

សេវាកាតសេវាសាធារណៈ អាចមានលក្ខណៈបណ្តោះអាសន្នឬអចិន្ត្រៃយ៍។

មាត្រា ៦ .-

សេវាកាតសេវាសាធារណៈដែលមានលក្ខណៈបណ្តោះអាសន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងសម្រួលដល់ការងារស្តារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ សេវាកាតនេះ ត្រូវអស់សុពលភាពនៅពេលដែលការងារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តត្រូវបានបញ្ចប់។

ក្នុងករណីមិនមានការខូចខាតឬមានការខូចខាតតិចតួចដល់ដីបម្រើ កម្មសិទ្ធិករ ឬម្ចាស់សិទ្ធិមិនអាចទាមទារការប៉ះប៉ូវ ឬសំណងឡើយ។

ក្នុងករណីមានការខូចខាតធ្ងន់ធ្ងរដល់ដីបម្រើ អ្នកទទួលផលប្រយោជន៍ពីសេវាកាតសេវាសាធារណៈនេះ ត្រូវទទួលខុសត្រូវសងការខូចខាតដល់កម្មសិទ្ធិករឬដល់ម្ចាស់សិទ្ធិ ដែលជាអ្នករងនូវសេវាកាតនេះ។

សេវាកាតសេវាសាធារណៈដែលមានលក្ខណៈបណ្តោះអាសន្ននេះ ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

មាត្រា ៧ .-

សេវាកាតសេវាសាធារណៈដែលមានលក្ខណៈអចិន្ត្រៃយ៍ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងការពារ ឬអភិរក្សទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

កម្មសិទ្ធិករឬម្ចាស់សិទ្ធិ ដែលរងនូវសេវាកាតនេះ ត្រូវទទួលបានសំណងសមរម្យនិងយុត្តិធម៌តាមបទប្បញ្ញត្តិច្បាប់ស្តីពីអស្សាមិករណ៍។

សេវាកាតសេវាសាធារណៈដែលមានលក្ខណៈអចិន្ត្រៃយ៍នេះ ត្រូវកំណត់ដោយព្រះរាជក្រឹត្យ។



មាត្រា ៦៨ .-

ក្នុងគោលដៅសណ្តាប់ធ្នាប់សាធារណៈ និងជាប្រយោជន៍ដល់សាធារណជន ជាពិសេសសុវត្ថិភាពរបស់អ្នកថ្មើរជើង អាជ្ញាធរមានសមត្ថកិច្ច ត្រូវដាក់សេវាការសេវាសាធារណៈលើផ្លូវថ្នល់ទាំងអស់រួមទាំងផ្លូវថ្នល់របស់ឯកជន។
អាជ្ញាធរមានសមត្ថកិច្ច អាចធ្វើការកំណត់ទំហំផ្លូវសម្រាប់អ្នកថ្មើរជើងទៅតាមតម្រូវការនិងទីតាំងជាក់ស្តែង។

ជំពូកទី៨
កិច្ចការពារទ្រព្យសម្បត្តិរដ្ឋនិងការលើកទឹកចិត្ត
ផ្នែកទី១
កាតព្វកិច្ចការពារទ្រព្យសម្បត្តិរដ្ឋ

មាត្រា ៦៩ .-

ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិនិងកាតព្វកិច្ចថែរក្សានិងការពារទ្រព្យសម្បត្តិរដ្ឋ។
ប្រជាពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិប្តឹងឬរាយការណ៍ទៅក្រសួង ស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានទាន់ពេលវេលា ចំពោះសកម្មភាពរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋដោយខុសច្បាប់និងអំពើដែលបង្កអន្តរាយដល់ទ្រព្យសម្បត្តិរដ្ឋ។

មាត្រា ៧០ .-

បុគ្គលដែលបានរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ ត្រូវបង្ខំឱ្យចាកចេញជាបន្ទាន់ដោយគ្មានសិទ្ធិទាមទារសំណងឬការចំណាយលើការងារកែលម្អដែលខ្លួនបានធ្វើលើទ្រព្យសម្បត្តិរដ្ឋនោះឡើយ។

មាត្រា ៧១ .-

ត្រូវចាត់ទុកជាការរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ ចំពោះអំពើជាអាទិ៍៖

- រាល់ការចូលកាន់កាប់អចលនទ្រព្យរបស់រដ្ឋ ជាគោគៈក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ ចូលជាធរមាន
- រាល់ការកាន់កាប់ជាគោគៈនៅលើអចលនទ្រព្យរបស់រដ្ឋដែលត្រូវបានកំណត់រួចហើយ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ទោះជាមុន ឬក្រោយច្បាប់ភូមិបាលឆ្នាំ២០០១ ចូលជាធរមាន
- រាល់ការបន្តកាន់កាប់អចលនទ្រព្យរបស់រដ្ឋក្រោយពេលលិខិតអនុញ្ញាតឬកិច្ចសន្យា ឱ្យប្រើប្រាស់ដីអស់សុពលភាពហើយអ្នកកាន់កាប់មិនបានសុំបន្តសុពលភាពត្រឹមត្រូវតាមនីតិវិធីជាធរមាន
- រាល់ការកាន់កាប់អចលនទ្រព្យរបស់រដ្ឋលើសទំហំឬខុសទីតាំងដែលកំណត់ក្នុងលិខិតអនុញ្ញាតឬកិច្ចសន្យា ឱ្យប្រើប្រាស់
- រាល់ការផ្ទេរសិទ្ធិប្រើប្រាស់អចលនទ្រព្យរបស់រដ្ឋដោយបំពានលក្ខខណ្ឌក្នុងលិខិតអនុញ្ញាតឬកិច្ចសន្យា
- រាល់ការបំប្លែងការកាន់កាប់អចលនទ្រព្យរបស់រដ្ឋទៅជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ មានជាអាទិ៍ ការបន្តធ្វើបណ្តុកម្មសិទ្ធិលើដីសម្បទានដីសេដ្ឋកិច្ច ឬលើដីដែលទទួលបានត្រឹមការអនុញ្ញាតឱ្យប្រើប្រាស់ ឬធ្វើអាជីវកម្មឬការបំប្លែងដីដែលត្រូវបានកំណត់ជាដីសាធារណៈរបស់រដ្ឋ។

អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ មានកាតព្វកិច្ចទាមទារយកអចលនទ្រព្យរបស់រដ្ឋមកវិញ ដោយឥតលក្ខខណ្ឌស្របតាមនីតិវិធី និងបទប្បញ្ញត្តិតតិយក្តជាធរមាន។

មាត្រា ៧២ .-

ត្រូវចាត់ទុកជាការរំលោភបំពាន ការកាន់កាប់ ឬការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋជាអចលនទ្រព្យដោយខុសច្បាប់



- រាល់ការបន្តការកាន់កាប់ឬការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ជាចលនទ្រព្យ ក្រោយពេលលិខិតបទដ្ឋានគតិយុត្ត អនុញ្ញាតឱ្យប្រើប្រាស់អស់សុពលភាព ហើយពុំមានការអនុញ្ញាតឱ្យបន្តសុពលភាពត្រឹមត្រូវតាមនីតិវិធី ជាធរមាន
- រាល់ការផ្ទេរការកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាចលនទ្រព្យទៅជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ ឬដោយ បំពានលក្ខខណ្ឌក្នុងលិខិតបទដ្ឋានគតិយុត្តអនុញ្ញាត។

មាត្រា ៧៣ .-

អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ដែលកាន់កាប់និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ មានកាតព្វកិច្ចថែរក្សានិងការពារ ទ្រព្យសម្បត្តិរដ្ឋ ដោយត្រូវចាត់វិធានការគ្រប់រូបភាព ដើម្បីទប់ស្កាត់ឬបង្ក្រាបសកម្មភាពកេងប្រវ័ញ្ច ក្លែងបន្លំ រំលោភ កាន់កាប់ទ្រព្យសម្បត្តិរដ្ឋដោយខុសច្បាប់ ឬអំពើដែលបង្កអន្តរាយដល់ទ្រព្យសម្បត្តិរដ្ឋ។

មាត្រា ៧៤ .-

ធនធានរ៉ែដែលស្ថិតនៅលើដីនិងក្រោមដីដែលគ្រប់គ្រងនិងកាន់កាប់ស្របច្បាប់ដោយបុគ្គលឯកជន ឬជាកម្មសិទ្ធិករ ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ។

រដ្ឋអាចទាញយកធនធានរ៉ែទាំងអស់ដែលស្ថិតនៅលើដីនិងនៅក្រោមដី ដែលគ្រប់គ្រងនិងកាន់កាប់ស្របច្បាប់ ដោយបុគ្គលឯកជនឬជាកម្មសិទ្ធិករ ដោយត្រូវដោះស្រាយជាមួយបុគ្គលឯកជនឬកម្មសិទ្ធិករ អនុលោមតាម បទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធអស្សាមិករណ៍ច្បាប់ពាក់ព័ន្ធការគ្រប់គ្រងនិងការធ្វើអាជីវកម្មធនធានរ៉ែ។

មាត្រា ៧៥ .-

សម្បត្តិបេតិកភណ្ឌវប្បធម៌ ជាអាទិ៍ បដិមា ចម្លាក់ក្រឡោត បុរាណវត្ថុ ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដែលបុគ្គលគ្រប់រូបរួមទាំងកម្មសិទ្ធិករនៃដី មិនអាចអះអាងនូវកម្មសិទ្ធិលើសម្បត្តិបេតិកភណ្ឌវប្បធម៌ ដែលរកឃើញ នៅក្នុងដីរបស់ខ្លួនឡើយ។ បុគ្គលគ្រប់រូប រួមទាំងកម្មសិទ្ធិករនៃដី ដែលបានរកឃើញវត្ថុទាំងនេះ មានកាតព្វកិច្ច ការពារ និងប្រគល់ឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ឬអាជ្ញាធរមានសមត្ថកិច្ច។

ការគ្រប់គ្រងសម្បត្តិបេតិកភណ្ឌវប្បធម៌ ត្រូវកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

ផ្នែកទី២

កាតព្វកិច្ចការពារនៃប្រយោជន៍រដ្ឋនៃវិស័យស្ថាប័នតុលាការ

មាត្រា ៧៦ .-

អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង/ឬអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ត្រូវតាំងខ្លួនជាកាតិបណ្ឌីងដើម្បី ការពារប្រយោជន៍សាធារណៈ សេដ្ឋកិច្ច និងសង្គម ដោយមានកិច្ចសហការពីបុគ្គលពាក់ព័ន្ធចំពោះបណ្តឹង ដែលស្ថិត ក្រោមស្ថាប័នតុលាការទាំងអស់ដែលមានកម្មវត្ថុពាក់ព័ន្ធនឹងការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យ សម្បត្តិរដ្ឋ។

ផ្នែកទី៣

ការលើកទឹកចិត្តក្នុងវិស័យទ្រព្យសម្បត្តិរដ្ឋ

មាត្រា ៧៧ .-

បុគ្គលគ្រប់រូប ដែលបានរកឃើញទ្រព្យសម្បត្តិជាសម្បត្តិបេតិកភណ្ឌវប្បធម៌ឬទ្រព្យសម្បត្តិផ្សេងទៀត ដែលមាន តម្លៃជាប្រវត្តិសាស្ត្រ ត្រូវទទួលរងនូវលើកទឹកចិត្ត ដោយផ្អែកតាមការព្រមព្រៀងឬតាមការវាយតម្លៃរបស់អ្នកជំនាញ។ វិធាននិងនីតិវិធីនៃការផ្តល់រង្វាន់លើកទឹកចិត្ត ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។



មាត្រា ៧៨ .-

អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋឬអ្នករាជការសាធារណៈ អាចទទួលបានការលើកទឹកចិត្តជាប្រាក់រង្វាន់ ឬជាបណ្ណសរសើរ ឬគ្រឿងឥស្សរិយយស ឬការដំឡើងឋានន្តរសក្តិ ឬមុខតំណែង ក្នុងករណីដែលបានខិតខំថែរក្សាការពារ អភិវឌ្ឍទ្រព្យសម្បត្តិរដ្ឋ ឬកៀរគរចំណូលពីការចាត់ចែងទ្រព្យសម្បត្តិប្រកបដោយប្រសិទ្ធភាពនិងវឌ្ឍនភាព។ វិធាននិងនីតិវិធីនៃការត្រួតពិនិត្យ ការវាយតម្លៃ និងការផ្តល់រង្វាន់លើកទឹកចិត្ត ត្រូវកំណត់ដោយអនុក្រឹត្យ។

ជំពូកទី៩

អធិការកិច្ចនិងសវនកម្ម

មាត្រា ៧៩ .-

អង្គភាពទទួលបន្ទុកអធិការកិច្ចនិងសវនកម្មនៃក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់វិធានការដើម្បីតាមដាន ត្រួតពិនិត្យ ធ្វើសវនកម្មនិង/ឬអធិការកិច្ចលើការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងការគ្រប់គ្រងការប្រមូលចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ជំពូកទី១០

ទោសប្បញ្ញត្តិ

មាត្រា ៨០ .-

អ្នករាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតដែលទទួលបានការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ បន្ទាប់ពីទទួលបានដំណឹងអំពីការរំលោភលើកម្មសិទ្ធិនិងសិទ្ធិស្របច្បាប់របស់រដ្ឋលើទ្រព្យសម្បត្តិរដ្ឋដែលព្រងើយកន្តើយដោយមិនចាត់វិធានការតាមផ្លូវច្បាប់ឱ្យទាន់ពេលវេលា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ)ឆ្នាំ ដល់៣(បី)ឆ្នាំ និងពិន័យជាប្រាក់១ ០០០ ០០០(មួយលាន)រៀល ដល់១០ ០០០ ០០០(ដប់លាន)រៀល។

មាត្រា ៨១ .-

រាល់អំពើរំលោភកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ ជាអចលនទ្រព្យដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧១ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន)រៀល ដល់១០ ០០០ ០០០ (ដប់លាន)រៀល។

មាត្រា ៨២ .-

រាល់ការរំលោភបំពាន ការកាន់កាប់ ឬការប្រើប្រាស់ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋជាចលនទ្រព្យ ដោយខុសច្បាប់ដូចមានចែងក្នុងមាត្រា៧២ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ដល់៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី១ ០០០ ០០០(មួយលាន)រៀល ដល់ ៦ ០០០ ០០០(ប្រាំមួយលាន)រៀល។

មាត្រា ៨៣ .-

រាល់ការរំលោភបំពាន ការកាន់កាប់ ឬការប្រើប្រាស់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋជាចលនទ្រព្យដោយខុសច្បាប់ ដូចមានចែងក្នុងមាត្រា៧២ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ដល់៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៤ ០០០ ០០០(បួនលាន)រៀល ដល់១០ ០០០ ០០០(ដប់លាន)រៀល។



(Handwritten mark)

មាត្រា ៨៤ .-

អំពើប្រព្រឹត្តិដោយចេតនាដោយបំផ្លិចបំផ្លាញ ធ្វើឱ្យទ្រុឌទ្រោមឬធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ២(ពីរ)ឆ្នាំ និងពិន័យជាប្រាក់ពី១ ០០០ ០០០(មួយលាន)រៀលទៅ ៤ ០០០ ០០០ (បួនលាន)រៀល លើកលែងតែការខូចខាតមានលក្ខណៈស្រាល។

អំពើប្រព្រឹត្តិដោយចេតនាដោយបំផ្លិចបំផ្លាញ ធ្វើឱ្យទ្រុឌទ្រោមឬធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ២(ពីរ)ឆ្នាំ ទៅ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៤ ០០០ ០០០(បួនលាន)រៀល ទៅ១០ ០០០ ០០០ (ដប់លាន)រៀល កាលបើអំពើនេះបានប្រព្រឹត្តិដោយអ្នករាជការសាធារណៈឬពលរដ្ឋទទួលអាណត្តិសាធារណៈ ដោយការបោះឆ្នោត។

មាត្រា ៨៥ .-

អំពើប្រព្រឹត្តិដោយចេតនាដោយបំផ្លិចបំផ្លាញ ធ្វើឱ្យទ្រុឌទ្រោមឬធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ ត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី១(មួយ)ថ្ងៃ ទៅ៦(ប្រាំមួយ)ថ្ងៃ និងពិន័យជាប្រាក់ពី១ ០០០(មួយពាន់)រៀលទៅ១០០ ០០០ (មួយសែន)រៀល ប្រសិនបើការខូចខាតមានលក្ខណៈស្រាល។

មាត្រា ៨៦ .-

១. នីតិបុគ្គលអាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌចំពោះបទល្មើសដែលមានចែងក្នុងមាត្រា៨១ មាត្រា៨២ និងមាត្រា៨៣នៃច្បាប់នេះ។

២. នីតិបុគ្គលត្រូវពិន័យជាប្រាក់ទ្វេដង ព្រមទាំងទោសបន្ថែមណាមួយឬច្រើនដូចតទៅនេះ៖

- ក. ការរំលាយតាមបែបបទកំណត់ដោយមាត្រា១៧០ (ការរំលាយនិងការជម្រះបញ្ជី) នៃនីតិបុគ្គលនៃ ក្រមព្រហ្មទណ្ឌ។
- ខ. ការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យតាមដានរបស់តុលាការ តាមបែបបទកំណត់ដោយមាត្រា១៧១ (ការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ) នៃក្រមព្រហ្មទណ្ឌ។
- គ. ការហាមឃាត់ចំពោះការធ្វើសកម្មភាពមួយឬច្រើន តាមបែបបទកំណត់ដោយមាត្រា១៧២ (ការហាម ឃាត់ចំពោះការធ្វើសកម្មភាព) នៃក្រមព្រហ្មទណ្ឌ។
- ឃ. ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស តាមបែបបទកំណត់ដោយមាត្រា១៨០ (ការបិទផ្សាយសេចក្ដី សម្រេច) នៃក្រមព្រហ្មទណ្ឌ។
- ង. ការផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោសនៅក្នុងសារព័ត៌មានសរសេរឬការផ្សាយតាមគ្រប់មធ្យោបាយ ទូរគមនាគមន៍សោតទស្សន៍តាមបែបបទកំណត់ដោយមាត្រា១៨១ (ការផ្សាយសេចក្ដីសម្រេចតាម មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ជាអាទិ៍) នៃក្រមព្រហ្មទណ្ឌ។

មាត្រា ៨៧ .-

ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អ្នករាជការសាធារណៈឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ចំពោះបទល្មើសដែលមានចែងក្នុងមាត្រា៨០ ៨១ ៨២ ៨៣ និងមាត្រា៨៤ មិនលើកលែងការទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះបទល្មើសពុករលួយទេក្នុងករណីដែលអ្នករាជការសាធារណៈឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការ បោះឆ្នោត ធ្វើប្រព្រឹត្តិដោយទទួលបានអត្ថប្រយោជន៍ក្នុងការបំពេញមុខងាររបស់ខ្លួនឬក្នុងឱកាសនៃការបំពេញ



Handwritten signature or mark.

មុខងាររបស់ខ្លួនដែលមានចែងក្នុងច្បាប់នេះ និងក្នុងច្បាប់និងបទប្បញ្ញត្តិដទៃទៀតនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវស្ថិតនៅក្រោមសមត្ថកិច្ចផ្តាច់មុខតែមួយគត់របស់អង្គការប្រឆាំងអំពើពុករលួយក្នុងការស៊ើបអង្កេត និងកសាងសំណុំរឿងពុករលួយទៅតុលាការ។

មាត្រា ៨៨ .-

បទល្មើសព្រហ្មទណ្ឌផ្សេងទៀតក្នុងច្បាប់នេះ ត្រូវផ្តន្ទាទោសដោយយោងតាមច្បាប់ព្រហ្មទណ្ឌជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

ជំពូកទី ១១

អន្តរប្បញ្ញត្តិ

មាត្រា ៨៩ .-

ច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋដែលបានអនុវត្តកន្លងមកត្រូវនៅមានអានុភាពអនុវត្ត រហូតដល់មានច្បាប់និងលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួសស្របតាមស្មារតីនៃច្បាប់នេះ។

ជំពូកទី ១២

អវសានប្បញ្ញត្តិ

មាត្រា ៩០ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍។

ថ្ងៃ ០៧ ខែ ០៧ ឆ្នាំ ២០២០ ទោស័ក ព.ស.២៥៦៤
ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២០

០៧៧.២០១១.២៤១

ន សីហមុនី

នរោត្តម សីហមុនី

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមឡាយព្រះហស្តលេខា
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន

សន្តិសុខក្រម

ក

ការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ សំដៅដល់ការរៀបចំទ្រព្យសម្បត្តិរដ្ឋក្នុងកិច្ចណាមួយដើម្បីហេតុផលសេដ្ឋកិច្ចជាតិ ដូចជា ការផ្តល់សម្បទានគ្រប់ប្រភេទរបស់រដ្ឋ ការជួល ការលក់ ការដូរ ការធ្វើប្រទានកម្ម បដិទាន និង/ឬការជម្រះចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

ការជួលអចិន្ត្រៃយ៍ សំដៅដល់ការជួលអចលនវត្ថុរយៈពេលវែងចាប់ពី១៥(ដប់ប្រាំ)ឆ្នាំឡើងទៅ។

ការលក់ទ្រព្យសម្បត្តិរដ្ឋ សំដៅដល់ការលក់ចលនទ្រព្យនិងអចលនទ្រព្យរបស់រដ្ឋ។

កិច្ចសន្យា សំដៅដល់កិរិយា ដែលបុគ្គល២នាក់ ឬច្រើននាក់មានឆន្ទៈត្រូវគ្នា ព្រមបង្កើត កែប្រែ ឬលុបចោលកិច្ច។

ឆ

ចលនទ្រព្យរបស់រដ្ឋ សំដៅដល់គ្រឿងសង្ហារឹម មធ្យោបាយ ឧបករណ៍ និងសម្ភារៈប្រើប្រាស់របស់រដ្ឋ រួមទាំងផលរបស់រដ្ឋដែលកើតចេញពីធម្មជាតិនិងការបង្កើតរបស់រដ្ឋ។

ជ

ដីព្រៃឈើ សំដៅដល់ដីក្រោមទម្រង់ជាដីសើម ដីលិចទឹក ឬដីស្ងួត ដែលគ្របដណ្តប់ដោយរុក្ខជាតិ ព្រមទាំងវាលស្មៅ ទោះបីដុះដោយធម្មជាតិ ដោយដាំ ឬដីដែលបានបំប្លែងពីគម្របព្រៃឈើ នៅក្នុងតំបន់ការពារធម្មជាតិឬតំបន់ព្រៃឈើ។

ដីសាធារណៈរបស់រដ្ឋ សំដៅដល់ដីដែលដាក់ឱ្យប្រើប្រាស់ជាសាធារណៈតាមស្ថានភាពពីកំណើត ឬក្រោយពីបានរៀបចំរួច ឬដីដែលមានជាប់ផលប្រយោជន៍សាធារណៈ ឬជាដីដែលមានការរៀបចំពិសេសសម្រាប់ប្រយោជន៍សាធារណៈទូទៅ។

ដីឯកជនរបស់រដ្ឋ សំដៅដល់ដីទាំងអស់ដែលមិនមែនជាដីសាធារណៈរបស់រដ្ឋនិងមិនមែនជាដីដែលកាន់កាប់ជាភោគៈស្របច្បាប់ ឬមិនមែនជាកម្មសិទ្ធិដោយបុគ្គលឯកជន ឬដោយសមូហភាពស្របតាមច្បាប់កូមិបាល ឆ្នាំ២០០១។

ឌ ឍ ណ

ទ្រព្យសម្បត្តិរដ្ឋ សំដៅដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត ព្រមទាំងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត អាចហៅនិងសរសេរក្នុងទម្រង់ខ្លីបានជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត អាចហៅនិងសរសេរក្នុងទម្រង់ខ្លីបានជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត សំដៅដល់ទ្រព្យសម្បត្តិទាំងឡាយដែលដាក់ឱ្យប្រើប្រាស់ដោយផ្ទាល់ដល់សាធារណជន ឬជាតម្រូវការផលប្រយោជន៍សាធារណៈ ឬជាតម្រូវការនៃការផ្តល់សេវាសាធារណៈ និងមានរបបគតិយុត្តការពារពិសេស ពោលគឺទ្រព្យសម្បត្តិនោះ មិនអាចលក់ ដូរ ឬប្រទានកម្ម និងមិនអាចកំណត់អាជ្ញាយុកាលបានឡើយ។

ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត សំដៅដល់ទ្រព្យសម្បត្តិទាំងឡាយណាដែលមិនស្ថិតនៅក្នុងប្រភេទទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ ហើយទ្រព្យសម្បត្តិទាំងនោះអាចជាកម្មវត្ថុនៃការលក់ ការដូរ ការធ្វើប្រទានកម្ម ដែលត្រូវគោរពតាមបទប្បញ្ញត្តិនិងនីតិវិធីជាធរមាន។

ម្ចាស់ទិញទាមទារ សំដៅដល់ទ្រព្យដែលគ្មានទាមទារស្នងមត៌ក។



199

ធនធានព្រៃឈើ សំដៅដល់ប្រព័ន្ធមជ្ឈដ្ឋានធម្មជាតិនិងសិប្បនិម្មិតនៃធនធានរុក្ខជាតិ សត្វព្រៃ ដីព្រៃឈើ និងធនធានធម្មជាតិដទៃទៀតដែលជាសេវាកម្មផ្តល់ដោយព្រៃឈើ។

ធនធានធម្មជាតិ សំដៅដល់សមាសធាតុទាំងអស់ដែលបិតនៅក្នុងដី លើដី ឬក្រោមដី នៃដែនគោក ភ្នំ ខ្ពង់រាប ដែនទឹក ដែនសមុទ្រ កោះ បាតសមុទ្រ ក្រោមបាតសមុទ្រ និងដែនអាកាស ក្នុងបរិមាណទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាទ្រព្យសម្បត្តិរដ្ឋ។

ធនធានរ៉ែ សំដៅដល់ផ្នែកមួយនៃធនធានធម្មជាតិ គឺសារធាតុទាំងឡាយណាទោះក្នុងទម្រង់រឹង រាវ ឧស្ម័ន ដែលកើតឡើងដោយធម្មជាតិ តាមដំណើរវិវឌ្ឍភូគព្ភសាស្ត្រឬជាលទ្ធផលនៃការដឹកយកពីក្នុងដីលើដីក្នុងសមុទ្រ ក្រោមបាតសមុទ្រ មានជាអាទិ៍ ត្បូងថ្ម ធ្យូងថ្ម រ៉ែលោហៈ ទឹកខនិដ ថ្ម គ្រួស ខ្សាច់ ដីឥដ្ឋ ប្រេងកាត និងឧស្ម័ន។

នីតិបុគ្គលសាធារណៈដទៃទៀត សំដៅដល់សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈ រដ្ឋបាល អាជ្ញាធរបញ្ញត្តិករ ឬអង្គការស្វ័យភាពហិរញ្ញវត្ថុដទៃទៀតរបស់រដ្ឋ។

៥៥ ង ១

ប្រទានកម្ម សំដៅដល់កិច្ចសន្យានៃការឱ្យឬការផ្ទេរនូវកម្មសិទ្ធិនៃទ្រព្យសម្បត្តិឯកជន របស់រដ្ឋដោយមិនយកថ្លៃដល់បុគ្គលម្នាក់ឬច្រើននាក់ដែលព្រមទទួលយកទ្រព្យនោះ។

បុគ្គល សំដៅដល់រូបវន្តបុគ្គលឬនីតិបុគ្គល។

បដិទាន សំដៅដល់ការដកយកមកវិញនូវទ្រព្យសម្បត្តិរដ្ឋឱ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ។

ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត សំដៅដល់ សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងពលរដ្ឋដែលទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតដើម្បីបំពេញមុខងារសាធារណៈដទៃទៀត។

ក

ភតិកៈ សំដៅដល់ភាគីម្ខាងនៃកិច្ចសន្យាជួលទ្រព្យសម្បត្តិរដ្ឋ ដែលសន្យាថានឹងបង់ថ្លៃឈ្នួលដើម្បីជាថ្នូរនឹងការទទួលបាននូវសិទ្ធិប្រើប្រាស់ និងអាស្រ័យផលពីទ្រព្យសម្បត្តិរដ្ឋណាមួយ ដែលជាកម្មវត្ថុនៃកិច្ចសន្យាជួលនោះ។

ខ

លទ្ធកម្មនៃកម្មសិទ្ធិ សំដៅដល់ការទទួលបាននូវកម្មសិទ្ធិលើទ្រព្យសម្បត្តិណាមួយដោយរដ្ឋ តាមទម្រង់មូលាប្រមុណ។

លទ្ធកម្មនៃកម្មសិទ្ធិតាមទម្រង់មូលា សំដៅដល់ការទិញ ដូរ និងការទទួលបានតាមរយៈការធ្វើអស្សាមិករណ៍ និងសិទ្ធិបុព្វក្រៃ។

លទ្ធកម្មនៃកម្មសិទ្ធិតាមទម្រង់មុណ សំដៅដល់ប្រទានកម្ម អច្ច័យទាន ទ្រព្យនិទាយាទភាព ទ្រព្យអត់ម្ចាស់បដិទាន ទ្រព្យរឹបអូសដោយសេចក្តីសម្រេចស្ថាពររបស់តុលាការ។

គ

សម្ព័យ សំដៅដល់វត្ថុឬស្នាដៃសិល្បៈដែលមានតម្លៃជាប្រវត្តិសាស្ត្រ វប្បធម៌ អប់រំ សោភ័ណភាព ដែលត្រូវបានប្រមូលមកសន្សំនិងរក្សាទុកដោយមានការកត់ត្រានិងចុះបញ្ជីត្រឹមត្រូវ។

សិទ្ធិពិសេស សំដៅដល់សិទ្ធិបុព្វក្រៃ សិទ្ធិអស្សាមិករណ៍ សិទ្ធិលើសេវភាព ព្រមទាំងសិទ្ធិដទៃទៀតដែលមានលក្ខណៈជាបទបញ្ជានិងជាធានានុសិទ្ធិរបស់រដ្ឋ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សិទ្ធិបុព្វក្រៃ សំដៅដល់សិទ្ធិដែលមានចែងក្នុងច្បាប់ឬកិច្ចសន្យាដោយស្ម័គ្រចិត្ត ក្នុងការផ្តល់ឱ្យទៅនីតិបុគ្គល

សាធារណៈ ឬនីតិបុគ្គលឯកជនទទួលបាននូវសិទ្ធិដំបូងគេក្នុងការទិញអចលនទ្រព្យបម្រើឱ្យផលប្រយោជន៍សាធារណៈ

ក្នុងករណីដែលម្ចាស់កម្មសិទ្ធិយល់ព្រម។



(Handwritten mark)

សេវាសាធារណៈ សំដៅដល់រាល់សកម្មភាពទាំងឡាយ ដែលធ្វើឡើងដោយស្ថាប័នរដ្ឋ ឬភ្នាក់ងាររដ្ឋ ឬអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ទាំងអស់របស់រដ្ឋដែលបំពេញការងារតាមផែនការសមត្ថកិច្ចរបស់ខ្លួន និងធ្វើឡើងដោយផ្នែកឯកជន និង សង្គមស៊ីវិលដែលទទួលបានសិទ្ធិនិងភារកិច្ចពីរដ្ឋ ដែលស្ថិតនៅក្រោមការគ្រប់គ្រងត្រួតពិនិត្យរបស់រដ្ឋឬភ្នាក់ងាររដ្ឋ ក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ។

សម្បទានសេវាសាធារណៈ សំដៅដល់ការប្រគល់សិទ្ធិរបស់រដ្ឋទៅឱ្យបុគ្គលឯកជនក្នុងការផ្គត់ផ្គង់សេវា សាធារណៈដោយផ្ទាល់ឬដោយប្រយោលដើម្បីជាប្រយោជន៍សាធារណៈ តាមរយៈការសាងសង់គម្រោង ហេដ្ឋារចនាសម្ព័ន្ធនានា ឬតាមរយៈការផ្តល់សិទ្ធិជូនបុគ្គលឯកជនលើការធ្វើអាជីវកម្មលើទ្រព្យសម្បត្តិរដ្ឋ ឬលើសេវា សាធារណៈដែលពុំមែនជាសេវាអធិបតេយ្យរបស់រដ្ឋ។ សម្បទានសេវាសាធារណៈ ចែកចេញជាសម្បទានហេដ្ឋារចនា សម្ព័ន្ធនិងសម្បទានគ្រប់គ្រងសេវាសាធារណៈ។

សន្តតិកម្ម សំដៅដល់ការផ្ទេរសិទ្ធិនិងករណីយកិច្ចរបស់មតកជនទៅឱ្យសន្តតិជនម្នាក់ឬច្រើននាក់តាមឆន្ទៈ ឬតាមច្បាប់។

សេវាសាធារណៈ សំដៅដល់បន្ទុកដែលដាក់លើដីមួយហៅដីបម្រើ ដែលតម្រូវជាកាតព្វកិច្ចឱ្យ កម្មសិទ្ធិករ ឬម្ចាស់សិទ្ធិប្រតិបត្តិតាមក្នុងគោលដៅបម្រើផលប្រយោជន៍សាធារណៈ ឬផ្តល់សេវាសាធារណៈ ឬដើម្បី ធានាដល់ការការពារ ឬអភិរក្សសម្បត្តិបេតិកភណ្ឌ តំបន់ការពារធម្មជាតិ ឬតំបន់អភិរក្សធនធានធម្មជាតិ ឬធានាដល់ ការការពារ ឬអភិរក្សទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដទៃទៀត។

សេវាសាធារណៈដែលមានលក្ខណៈអចិន្ត្រៃយ៍ សំដៅដល់សេវាសាធារណៈ ដែលតម្រូវឱ្យ កម្មសិទ្ធិករឬម្ចាស់សិទ្ធិលះបង់នូវកម្មសិទ្ធិលើអចលនវត្ថុរបស់ខ្លួនជូនរដ្ឋ មិនមានកាលកំណត់និងជាស្ថាពរដោយរដ្ឋ ត្រូវផ្តល់សំណងសមរម្យនិងយុត្តិធម៌ជូនកម្មសិទ្ធិករឬម្ចាស់សិទ្ធិ។

សេវាសាធារណៈដែលមានលក្ខណៈបណ្តោះអាសន្ន សំដៅដល់សេវាសាធារណៈ ដែលតម្រូវ ឱ្យកម្មសិទ្ធិករឬម្ចាស់សិទ្ធិលះបង់នូវកម្មសិទ្ធិលើអចលនវត្ថុរបស់ខ្លួនជូនរដ្ឋក្នុងកាលកំណត់ណាមួយរហូតដល់ សេវាសាធារណៈត្រូវបានបញ្ចប់ ទើបកម្មសិទ្ធិករឬម្ចាស់សិទ្ធិទទួលបានសិទ្ធិលើអចលនវត្ថុរបស់ខ្លួនវិញ។

ស្ថានតំណាង សំដៅដល់ស្ថានឯកអគ្គរាជទូតនិងស្ថានបេសកកម្មអចិន្ត្រៃយ៍ប្រចាំអង្គការតំបន់ និងអង្គការ អន្តរជាតិ ស្ថានអគ្គកុងស៊ុល ស្ថានកុងស៊ុល និងស្ថានកុងស៊ុលកិត្តិយស។

55

អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ សំដៅដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងគ្រប់គ្រង តាមដាន និងត្រួតពិនិត្យលើការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ។

អាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋ សំដៅដល់ក្រសួង ស្ថាប័ន អង្គការសាធារណៈប្រហាក់ប្រហែល រដ្ឋបាល ថ្នាក់ក្រោមជាតិនិងនីតិបុគ្គលសាធារណៈដទៃទៀត ដែលកាន់កាប់និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ។

អចលនទ្រព្យរបស់រដ្ឋ សំដៅដល់អចលនវត្ថុពីកំណើត អចលនវត្ថុពីកំរិតសនា និងអចលនវត្ថុតាមការ កំណត់របស់ច្បាប់។

អ្នករាជការសាធារណៈ សំដៅដល់៖

ក. បុគ្គលដែលបម្រើការងារនៅក្នុងស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ឬស្ថាប័នគុណការ ដែលត្រូវ បានតែងតាំងដោយលិខិតបទដ្ឋានគតិយុត្តទោះជាអចិន្ត្រៃយ៍ឬជាបណ្តោះអាសន្នក្តី ទោះជាបានឬមិនបានទទួល ប្រាក់ឈ្នួលក្តី ដោយមិនគិតពីឋានៈអាយុរបស់បុគ្គលនោះឡើយ។

ខ. បុគ្គលទៀតដែលធ្វើការក្នុងមុខងារសាធារណៈ រួមទាំងទីភ្នាក់ងារសាធារណៈឬសហគ្រាសសាធារណៈ ព្រមទាំងស្ថាប័នសាធារណៈដទៃទៀត ដែលមានចែងនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។



អនុប្បយោគ សំដៅដល់ការផ្លាស់ប្តូរប្រភេទទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។
អធិប្បយោគ សំដៅដល់ការធ្វើចំណាត់ថ្នាក់ឡើងវិញនូវទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ មកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

អច្ឆ័យទាន សំដៅដល់ប្រទានកម្មដែលម្ចាស់បណ្តាំធ្វើទៅឱ្យមនុស្សម្នាក់ឬច្រើននាក់នូវទ្រព្យសម្បត្តិរបស់ខ្លួនតាមរយៈមតកសាសន៍។

អនុប្បទាន សំដៅដល់ការផ្ទេរសិទ្ធិប្រទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ដែលជាអនុប្បទាយីទៅឱ្យបុគ្គលម្នាក់ទៀតដែលជាអនុប្បទានិក។

អស្សាមិករណ៍ សំដៅដល់ការដកហូតកម្មសិទ្ធិលើអចលនវត្ថុឬសិទ្ធិប្រគល់ លើអចលនវត្ថុរបស់រូបវន្តបុគ្គលនីតិបុគ្គលឯកជន និងនីតិបុគ្គលសាធារណៈ រួមមានដី សំណង់ និងដំណាំដាំដុះសម្រាប់បម្រើការស្ថាបនា ស្ដារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ ដែលបម្រើប្រយោជន៍សាធារណៈនិងផលប្រយោជន៍ជាតិ ព្រមទាំងផ្តល់នូវសំណងជាមុន ដោយសមរម្យនិងយុត្តិធម៌។

